

របាយការណ៍ស្តីអំពីកិច្ចប្រជុំ
ដាក់អោយដំណើរការប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ (១១៥)

និង ការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ

ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៧

សណ្ឋាគារ អង្គរសេនដូរី ខេត្ត សៀមរាប

Launching on HIV Case Notification (115)

and Databases Linkage System

03 July 2017

Angkor Century Hotel, Siem Reap



គោលបំណង

គោលបំណងនៃដាក់អោយអនុវត្តប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ និងការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ គឺដើម្បីជួយសំរួលដល់ការអនុវត្តសកម្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឈានទៅរកការសម្រេចទិសដៅ ៩០-៩០-៩០នៅឆ្នាំ ២០២០ ខាងមុខនេះ។

ការដាក់អោយអនុវត្តប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ មានបំណងពង្រឹង និងពង្រីកការជូនដំណឹងពីគ្រប់មណ្ឌលសុខភាពពីករណីអតិថិជនដែលមកធ្វើតេស្តចុងម្រាមដៃ ហើយមានលទ្ធផលលើកទី១ ប្រតិកម្មនឹងមេរោគអេដស៍ ទៅដល់មន្ត្រីដែលទទួលខុសត្រូវការអនុវត្តវិធីសាស្ត្រជំរុញខ្លាំងក្លានៃសកម្មភាពរួមបញ្ចូលគ្នាការស្វែងរក និងគ្រប់គ្រងសកម្មភាពករណីផ្ទុកមេរោគអេដស៍នៅថ្នាក់ស្រុកប្រតិបត្តិ ដើម្បីជំរុញអោយអតិថិជនដែលមានលទ្ធផលលើកទី១ ប្រតិកម្មនឹងមេរោគអេដស៍ បានមកទទួលការធ្វើតេស្តបញ្ជាក់ទាន់ពេលវេលា ជាពិសេសក្នុងករណីមានលទ្ធផលបញ្ជាក់វិជ្ជមាន ជួយអោយអតិថិជនឆាប់ទទួលបានការចុះឈ្មោះនិងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ។

- ជួយសំរួលដល់ការផ្តល់ព័ត៌មានករណីសកម្មថ្មី
- កាត់បន្ថយទំហំការងារ ពេលវេលា និងថវិកា ក្នុងការទំនាក់ទំនង
- អាចបង្ហាញនូវភាពមិនប្រក្រតីនៃចំនួនតេស្តប្រតិកម្ម
- ការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អាចជួយកាត់បន្ថយការចុះឈ្មោះអតិថិជនជាន់គ្នា
- ងាយស្រួលតាមដានព័ត៌មានអ្នកជម្ងឺម្នាក់ៗ (រហូតដល់ចប់តាំងពីចុះឈ្មោះដំបូង)
- អាចចែករំលែកព័ត៌មានអំពីការធ្វើតេស្ត - ការបញ្ជូនអ្នកជម្ងឺ - ការព្យាបាល និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងទៀត។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមចំនួន៥៣នាក់ រួមមានមន្ត្រីមកពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ-មន្ត្រីProgrammer InSTEDD iLab-មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៤ របស់ខេត្តសៀមរាប-មន្ត្រីគ្រប់គ្រងទិន្នន័យ និងអ្នកបញ្ជូលទិន្នន័យខេត្តសៀមរាប និងមន្ត្រីមកពីអង្គការដៃគូពាក់ព័ន្ធផ្សេងទៀតផងដែរ។ កិច្ចប្រជុំនេះ ឧបត្ថម្ភថវិកាដោយអង្គការ US-CDC/PEPFAR ។

គណៈអធិបតី:

លោកវេជ្ជ.លី ពេញស៊ុន
លោកវេជ្ជ.ក្រុស សារ៉ាត់
Dr. Muhammad Saleem
Dr. Lori Newman

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
តំណាង UNAIDS
តំណាង US-CDC

គ្រូបង្គោល:

លោក ម៉ម សុវត្ថា
លោកគ្រូពេទ្យ ជា ចំណាន
លោកវេជ្ជ.ខោល វ៉ាហ៊ីទូ
លោកវេជ្ជ.ម៉ុ ចាន់ដារ៉ា
លោកវេជ្ជ.សំរឹទ្ធ សុវណ្ណារិទ្ធ
លោកវេជ្ជ. ង៉ូ បូរ៉ា
លោក ទេព រ័ម៉ា
លោក ឡេង ច័ន្ទរតនា
លោក កែ អាងហេង
លោក លាង សុផាន់ណា
លោក ឈាង កក្កដា
លោកស្រី ឡាញ់ ចរិយា
លោក ប៊ូ វឌ្ឍនៈ

អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
អនុប្រធានផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
ប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិ
ប្រធានផ្នែកមន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលជាតិ
ប្រធានការវិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិ
ប្រធានផ្នែកថែទាំជំងឺអេដស៍នៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
មន្ត្រី Programmer InSTEDD iLab
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែកគ្រប់គ្រងទិន្នន័យនៃមជ្ឈមណ្ឌលជាតិ

អ្នកសម្របសម្រួល:

លោក ប៊ិច ពិសិដ្ឋ
លោក ឈូក ចាន់ថា
លោក ចុង គន្ធយុឡេង

មន្ត្រីផ្នែកគណនេយ្យ CDC នៃមជ្ឈមណ្ឌលជាតិ
មន្ត្រីសំរបសំរួលគំរោង CDC នៃមជ្ឈមណ្ឌលជាតិ
មន្ត្រីផ្នែករដ្ឋបាលនៃមជ្ឈមណ្ឌលជាតិ

អ្នកបើកបរ

លោក ម៉ម សុភ័ណ្ណ អ្នកបើកបរ
លោក ទូច ណារ៉ូ អ្នកបើកបរ
លោក ខែម មេរី អ្នកបើកបរ
លោក ម៉ម រុទ្ធី អ្នកបើកបរ

សកម្មភាព

- ការចុះឈ្មោះសិក្ខាកាម និងការអញ្ជើញមកដល់របស់គណៈអធិបតី
- កិច្ចស្វាគមន៍ និងមតិសំណេះសំណាលដោយ:
 - ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
 - តំណាងអង្គការ UNAIDS
 - តំណាងអង្គការ US-CDC
 - ការបើកកិច្ចប្រជុំដោយលោកវេជ្ជ. លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិ(NCHADS)

- ទិដ្ឋភាពទូទៅនៃគោលការណ៍អនុវត្តកម្មវិធីជំរុញការថែទាំ និងព្យាបាលបន្តសំរាប់អ្នកជម្ងឺអេដស៍
- ការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ
- ការបង្ហាញអំពីប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ (១១៥)
- ការអនុវត្តកម្មវិធីជូនដំណឹងករណីមេរោគអេដស៍ (១១៥) ដោយសិក្ខាកាម
- ការពិភាក្សាទូទៅចំបែកជាក្រុមតាមស្រុកប្រតិបត្តិ
- បិទកិច្ចប្រជុំនិងការបើកអោយដំណើរការការអនុវត្តកម្មវិធីជូនដំណឹងករណីមេរោគអេដស៍(១១៥) និងការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ។



កិច្ចប្រជុំបានចាប់ផ្តើមដំណើរការនៅវេលាម៉ោង ៨ និង ៣០នាទី ដោយមានការចូលរួមសំណេះសំណាលពី៖

- Dr. Muhammad Saleem : បានសំដែងកិច្ចស្វាគមន៍ និងសេចក្តីរីករាយសោមនាសដោយបានចូលរួមជាកិត្តិយស ក្នុងការដាក់អោយដំណើរការប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ (១១៥) ដោយលោកបានរៀបរាប់អំពីការទទួលស្គាល់ការលប់បំបាត់ការរីករាលដាល និងការថែទាំព្យាបាលជំងឺអេដស៍របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជានៅក្នុងតំបន់ ដើម្បីឆ្ពោះទៅរកគោលដៅ ៩០ ៩០ ៩០ ទទួលបានជោគជ័យ។ ក្នុងនោះដែរ NCHADS មានការប្រើប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមសេវា ដូចជា VCCT, STI, Pre-ART/ART និង BIACM Database ហើយបច្ចុប្បន្នកំពុងដាក់អោយដំណើរការប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ (១១៥) ដែលជួយសំរួលការជូនដំណឹងរបស់មណ្ឌលសុខភាពនៅពេលមានករណីផ្ទុកថ្មី ដល់ក្រុមការងារ CMC/CMA នៅស្រុកប្រតិបត្តិ (ដោយមិនប្រើប្រាស់ថវិកាក្នុងការហៅទូរស័ព្ទពីមណ្ឌលសុខភាព វិសហគមន៍ ដែលអនុវត្តន៍ការដោះឈាមចុងម្រាមដៃ) និងកាត់បន្ថយការបាត់បង់អតិថិជនដែលមានលទ្ធផលតេស្តប្រតិកម្មមេរោគអេដស៍ពីមណ្ឌលសុខភាព/សហគមន៍ ក្នុងការទៅធ្វើតេស្តបញ្ជាក់មេរោគអេដស៍-ស្វាយ នៅសេវា VCCT នឹងបញ្ជូនបន្តទៅចុះបញ្ជីនៅសេវា Pre-ART/ART

ប្រសិនបើលទ្ធផលតេស្តបញ្ជាក់វិជ្ជមានមេរោគអេដស៍។ ការងារតាមដាន និងគ្រប់គ្រងករណីថ្មីមេរោគអេដស៍ បានរហ័ស ងាយស្រួល ក្នុងការអនុវត្តន៍អោយកាន់តែមានប្រសិទ្ធិភាពខ្ពស់។

- Dr. Lori Newman : តំណាងអោយ US-CDC បានសំដែងកិច្ចស្វាគមន៍ ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមការអនុវត្តន៍ប្រព័ន្ធជូនដំណឹង ១១៥ ជាពិសេសក្រុមការងារដែលចូលរួមរាយការណ៍ពីមណ្ឌលសុខភាពទៅស្រុកប្រតិបត្តិ ទៅសេវា VCCT និង Pre-ART/ART ។

លោកស្រីបានបន្ថែមថា NCHADS បានសហការជាមួយនាយកដ្ឋានផែនការ និងប្រព័ន្ធព័ត៌មានសុខាភិបាល (DPHI) នៃក្រសួងសុខាភិបាលកម្ពុជា ។ ជាដំបូងយើងដាក់សាកល្បងក្នុងខេត្តសៀមរាប និងអាចពង្រីកទៅខេត្តផ្សេងៗទៀតប្រទេស ហើយក៏អាចជាគំរូសំរាប់ការអនុវត្តន៍លើកម្មវិធី HIV នៅប្រទេសផ្សេងទៀតលើសកលលោកផងដែរ។

ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពី US-CDC/PEPFAR មជ្ឈមណ្ឌលជាតិបានជ្រើសរើសយកបច្ចេកវិជ្ជាដែលងាយស្រួល ចំណាយថវិកាតិច មានប្រសិទ្ធិភាពខ្ពស់ កាត់បន្ថយការងារ និងថវិកាក្នុងការផ្តល់ព័ត៌មានករណីមេរោគអេដស៍ពីគ្រប់មណ្ឌលសុខភាព ដែលស្ថិតក្នុងស្រុកប្រតិបត្តិ និងអាចផ្តល់ព័ត៌មានបានរហ័សជាប្រព័ន្ធដល់គ្រប់ភាគីពាក់ព័ន្ធ ហើយក៏អាចទប់ស្កាត់នូវករណីផ្ទះករណីមេរោគអេដស៍ កើតឡើងនៅតំបន់ណាមួយដែរ។

បន្ទាប់មកលោកវេជ្ជ.លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិ សើស្បែក និងកាមរោគបានមានមតិសំណេះសំណាល និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមដែលបានមកចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីទទួលយកនូវចំណេះដឹងថ្មីៗសំរាប់យកទៅបំពេញបន្ថែមក្នុងការងារដែលតំរូវអនុវត្តន៍ប្រចាំ។ លោកវេជ្ជ.លី ពេញស៊ុនក៏បានលើកឡើង ពីសមិទ្ធិផលការងាររបស់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់-មន្ត្រីគ្រប់គ្រងទិន្នន័យ-អ្នកបញ្ជូលទិន្នន័យ និងអង្គការដៃគូ ដែលបានអនុវត្តន៍កន្លងមក មកបង្ហាញ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមកទៅបំពេញចំណុចខ្លះខាតរបស់ខ្លួន ដើម្បីយកទៅអនុវត្តការងាររបស់ខ្លួនពេលត្រលប់ទៅវិញ ធ្វើយ៉ាងណាជំរុញការអនុវត្តនេះអោយកាន់តែមានប្រសិទ្ធិភាព។

បន្ទាប់ពីមានមតិសំណេះសំណាល និង ផ្តាំផ្ញើរួច មកលោកវេជ្ជ.លី ពេញស៊ុន បានធ្វើការប្រកាសបើកវគ្គបណ្តុះបណ្តាលចាប់ពីពេលនោះមក ។

បន្ទាប់ពីមតិសំណេះសំណាលរបស់គណៈអធិបតីរួចមក មានការបង្ហាញដោយ:

- វេជ្ជ. ង៉ូវ បូរ៉ា ប្រធានផ្នែកថែទាំជំងឺអេដស៍នៃមជ្ឈមណ្ឌលជាតិអំពីទិដ្ឋភាពទូទៅនៃគោលការណ៍អនុវត្តកម្មវិធីជំរុញការថែទាំនិងព្យាបាលបន្តសំរាប់អ្នកជម្ងឺអេដស៍ និងបច្ចុប្បន្នភាពរបស់មជ្ឈមណ្ឌលជាតិដែលបាន និងតំរូវសហការយ៉ាងខ្លាំងក្លាជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រក្នុងការលប់បំបាត់ឆ្លងមេរោគអេដស៍ថ្មី Hept B Syphilis នៅប្រទេសកម្ពុជា និងសំរាប់ឈានទៅរកការសំរេចទិសដៅ ៩០ ៩០ ៩០ នៅឆ្នាំ ២០៣០ ខាងមុខ។



- **ការបង្ហាញអំពីប្រព័ន្ធជូនដំណឹងករណីមេរោគអេដស៍ (១១៥)**
 បន្ទាប់ពីលោក ង៉ូរ បូរ៉ា បានបង្ហាញអំពីទិដ្ឋភាពទូទៅនៃជំងឺអេដស៍រួចមក លោក លាងសុផាន់ណា និងលោក ឈាង កក្កដា បានបង្ហាញអំពីរបៀបភ្ជាប់ និងរបៀបប្រើប្រាស់ប្រព័ន្ធទាំង ដល់សិក្ខាកាមទាំងអស់មុនពេលដាក់អោយអនុវត្តជាក់ស្តែង ដែលមានការសម្របសម្រួលពីលោក ម៉ម សុវត្ថា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ។


- **របៀបបញ្ជូនសាររបាយការណ៍**
 ប្រភេទនៃរបាយការណ៍មានពីរ
 - ១- របាយការណ៍ករណីបន្ទាន់
 - ២- របាយការណ៍ប្រចាំសប្តាហ៍

ប្រើទូរស័ព្ទដៃចុច ១១៥ បន្ទាប់មកចុច សញ្ញា Call រួចធ្វើតាមការណែនាំ ចុចលេខ១ ដើម្បីរាយការណ៍ករណីបន្ទាន់ បន្ទាប់មកចុច ចំនួនករណី (ឧ, ចុចលេខ ១១៥ ចុចសញ្ញា Call ចុចលេខ១ បន្ទាប់ចុចលេខ ៣)។

ប្រើទូរស័ព្ទដៃចុច ១១៥ បន្ទាប់មកចុច សញ្ញា Call រួចធ្វើតាមការណែនាំ ចុចលេខ២ ដើម្បីរាយការណ៍របាយការណ៍សូន្យ បន្ទាប់មកចុច លេខសូន្យ (ឧ, ចុចលេខ ១១៥ ចុចសញ្ញា Call ចុចលេខ២ បន្ទាប់ចុចលេខ ០)។

 - ❖ សូមបញ្ជាក់ការហៅចេញពីគ្រប់ព័ន្ធទូរស័ព្ទទៅ ប្រព័ន្ធទាំង គឺពុំមានអស់ប្រាក់ពីទូរស័ព្ទលោក/លោកស្រីឡើយ ទោះជាគណនីរបស់លោកអ្នកគ្មានទឹកប្រាក់ក៏ដោយ។

- **កម្មវិធីគ្រប់គ្រងរបាយការណ៍ករណីជម្ងឺ**
 បន្ទាប់មកក៏បានបង្ហាញកម្មវិធីគ្រប់គ្រងរបាយការណ៍ករណីជម្ងឺ ដែលត្រូវអោយអ្នកប្រើប្រាស់ Login តាមគណនី ដែលមានឈ្មោះ និងលេខសំងាត់ ដើម្បីចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលមានបង្ហាញដូចរូបខាងក្រោម:



- ជម្រើសនៃការបោះទិន្នន័យ

តាមរយៈថ្ងៃដែលរបាយការណ៍បានផ្ញើមក

តាមរយៈ PHD និង OD

តាមប្រភេទរបាយការណ៍ ដែលបានត្រួតពិនិត្យ រឺនៅ

NCHADs Reporting System Reports Kakada -BMC

Home / Reports

Filter

Reviewed Status: All | PHD: All | OD: All Filter

List of report Export as CSV

New Reviewed All

Reported date	PHD	OD	Phone	Username	Duration (second)	# of Case	Reviewed and assigned	Action
Total						34		
Thu 08-06-17 15:18	Beanteay Meanchey	Mongkol Borei	069860012	HC Banteay Neang	7.0			
Thu 18-05-17 12:00	Beanteay Meanchey	Mongkol Borei	069860012	HC Banteay Neang	5.0			
Thu 18-05-17 11:54	Beanteay Meanchey	Mongkol Borei	093485617	HC Bat Trang				
Thu 18-05-17 11:52	Beanteay Meanchey	Mongkol Borei	093485617	HC Bat Trang				
Thu 18-05-17 11:24	Beanteay Meanchey	Mongkol Borei	093485617	HC Bat Trang		1		

- បន្តការអនុវត្តកម្មវិធីជូនដំណឹងករណីមេរោគអេដស៍ (១១៥)

អនុវត្តន៍របៀបបញ្ជូនសាររបាយការណ៍បន្ត ដោយបែងចែកតាម ស្រុកប្រតិបត្តិ គឺស្រុកប្រតិបត្តិសៀមរាប សុត្រនិតមន៍ អង្គរជុំ និងក្រឡាញ់ និងចូលរួមផងដែរពីសំណាក់អង្គការដៃគូផ្សេងទៀត ដែលបានចូលរួម ក្នុងអង្គសិក្ខាសាលានេះ ។ ក្រុមការងារផ្នែកគ្រប់គ្រងទិន្នន័យ បានបញ្ជូនលេខទូរស័ព្ទ អ្នករាយការ ករណីគ្រប់លំដាប់ថ្នាក់មាន មណ្ឌលសុខភាព ប្រធានស្រុកប្រតិបត្តិ CMC/CMA និងPHD ទៅក្នុងប្រព័ន្ធ ១១៥ រួចអោយសិក្ខាកាមអនុវត្តន៍ដាក់ស្តែង នូវប្រព័ន្ធជូនដំណឹង១១៥ ។

- របៀបបញ្ជូនសាររបាយការណ៍

ប្រើទូរស័ព្ទដៃចុច ១១៥ បន្ទាប់មកចុច សញ្ញា Call រួចធ្វើតាមការណែនាំ ចុចលេខ១ ដើម្បីរាយការណ៍ បន្ទាន់ បន្ទាប់មកចុច ចំនួនករណី (ឧ, ចុចលេខ ១១៥ ចុចសញ្ញា Call ចុចលេខ១ បន្ទាប់ចុចលេខ ២)។



- **ការពិភាក្សាទូទៅ**

កិច្ចពិភាក្សាបានប្រព្រឹត្តយ៉ាងផុលផុស

1. ចំពោះការរាយការណ៍

- រាយការណ៍បន្ទាន់៖ សំរាប់ប្រជាជនទូទៅនៅមណ្ឌលសុខភាព ពេលរកឃើញអ្នកប្រតិកម្មមេរោគអេដស៍ភ្លាម គឺត្រូវរាយការណ៍ភ្លាម។

សំរាប់ KP រកឃើញអ្នកប្រតិកម្មមេរោគអេដស៍ គឺនឹងត្រូវរាយការណ៍នៅថ្ងៃស្អែក(ក្រុមសហគមន៍ចុះធ្វើតេស្តពេលយប់)។

- រាយការណ៍របាយការណ៍សូន្យ៖

ចំពោះរបាយការណ៍សូន្យត្រូវរាយការណ៍ មណ្ឌលសុខភាព និងសហគមន៍ក៏ត្រូវរាយការណ៍ ក្នុងមួយសប្តាហ៍ម្តង។

ចៀសវាងការប្តូរលេខទូរស័ព្ទញឹកញាប់សំរាប់អ្នករាយការណ៍។

2. អ្នកណាខ្លះត្រូវទទួលសារដែលបញ្ជូនដោយអ្នករាយការណ៍

អ្នកដែលត្រូវទទួលសារដែលបញ្ជូនដោយអ្នករាយការណ៍មាន៖ CMC/CMA , អ្នកផ្តល់ប្រឹក្សានៅសេវា VCCT និងបុគ្គលិក HBC ពួកគាត់ និងជួយតាមដាន និងកត់ត្រាព័ត៌មានករណីមានអតិថិជនប្រតិកម្មមេរោគអេដស៍ពី មណ្ឌលសុខភាព ទៅធ្វើតេស្តបញ្ជាក់នៅសេវា VCCT រហូតដល់ចុះឈ្មោះនៅសេវា Pre-ART/ART ដើម្បីថែទាំ និងព្យាបាលបន្ត។

CMA ជាអ្នកតាមដានករណីនេះពីមណ្ឌលសុខភាព រហូតដល់បានអតិថិជនបាន ចុះបញ្ជីនៅ សេវា Pre-ART/ART ដោយកត់ត្រាព័ត៌មានទាំងអស់របស់អ្នកជំងឺ។

ចង់អោយក្រុមមកពីសហគមន៍ជួយទាក់ទងតាមដានករណីប្រតិកម្មមេរោគអេដស៍ពីមណ្ឌលសុខភាព ដើម្បីជួយសំរួលការងារមួយចំនួនដល់ CMA ។

3. ការធ្វើតេស្ត HIV នៅមណ្ឌលសុខភាព

ទាក់ទងទៅនឹងការធ្វើតេស្តនៅមណ្ឌលសុខភាព ច្រើនមន្ត្រីផ្នែកសម្ភពជាអ្នកធ្វើតេស្តមេរោគអេដស៍ចុងម្រាមដៃ ទាំងស្រ្តីផ្ទៃពោះ ដៃគូ និងប្រជាជនទូទៅ ដូចនេះដើម្បីចាត់តាំងអ្នករាយ

ការណ៍សំរាប់ប្រព័ន្ធទទួល នេះ មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប ស្នើសុំអោយមជ្ឈមណ្ឌល
ជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចេញលិខិតផ្លូវការមួយ ដើម្បីជួយសំរួល
ដល់ការក្នុងការចាត់តាំងអ្នករាយការណ៍ ដើម្បីអនុវត្តន៍ប្រព័ន្ធជូនដំណឹង១១៥ នេះទទួលបាន
ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។



សេចក្តីសន្និដ្ឋាន

បន្ទាប់ពីបានទទួលការសិក្សារយៈពេល១ថ្ងៃកន្លងមក ឃើញថាសិក្ខាកាមទាំងអស់ បានយល់ដឹងបន្ថែមលើ
ការងារថ្មីមួយចំនួនដែលមជ្ឈមណ្ឌលជាតិ បាននឹងកំពុងរៀបចំដាក់អោយប្រើប្រាស់មានជាអាទិ៍: ការដាក់អោយ
ដំណើរការនូវប្រព័ន្ធជូនដំណឹង ១១៥...តាមរយៈការបង្ហាញរបស់គ្រូបង្គោល មកពីមជ្ឈមណ្ឌលជាតិ និងការយកចិត្ត
ទុកដាក់របស់សិក្ខាកាម កិច្ចប្រជុំនេះអាចជួយបង្កើនក្នុងការតាមដាន និងធ្វើអោយប្រព័ន្ធគ្រប់គ្រងព័ត៌មានអ្នកជំងឺនិង
របាយការណ៍កាន់តែរហ័ស មានភាពសុក្រិត និងអាចទប់ស្កាត់ទាន់ពេលវេលា និងចំគោលដៅថែមទៀតផង ។

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅវេលាម៉ោង១៧:០០ ថ្ងៃទី៣ ខែកក្កដាឆ្នាំ២០១៧ ដោយលោកវេជ្ជ.លី
ពេញស៊ិន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានប្រកាសបិទកិច្ចប្រជុំនេះក្រោម
បរិយាកាសរីករាយ និងភាពស្និតស្នាលជាទីបំផុត និងប្រកាសបើកអោយដំណើរការប្រើប្រាស់ប្រព័ន្ធជូនដំណឹងករណី
មេ រោគអេដស៍(១១៥) ចាប់ពីពេលនេះតទៅ ហើយលោកក៏បានជូនពរអោយសិក្ខាកាមទាំងអស់ធ្វើ ដំណើរត្រលប់ទៅ
កាន់គេហដ្ឋានវិញប្រកបដោយសេចក្តីសុខ និងសុវត្ថិភាព ។ ជាចុងក្រោយបានថតរូបជុំគ្នាដើម្បីទុកជាអនុស្សាវរីយ៍ ។

ធ្វើនៅភ្នំពេញថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៧
អ្នកធ្វើរបាយការណ៍

បានឃើញ និង ឯកភាព

បានពិនិត្យ

ប្រធានផ្នែកគ្រប់គ្រងទិន្នន័យ

Handwritten signature

ឡេង ច័ន្ទរតនា

Handwritten signature
Handwritten signature



វេជ្ជ.លី ពេញ ស៊ិន